

គ្រឿងបរិក្ខារជំនួយសម្រាប់កន្លែងសម្បត្តិរបស់ SUNCUE



បរិក្ខារក្រោយប្រមូលផល

ម៉ាស៊ីនប្រឡេះគ្រាប់ពោត
ម៉ាស៊ីនសម្អាតមុនសម្បត្តិ

ឧបករណ៍ចាប់ផ្តើម

ស៊ីក្លូន
ថង់សម្រាប់ដាក់ផលិតផល
បន្ទប់ប្រមូលផល
បន្ទប់ប្រមូលផលនិងបាញ់ទឹក
ឧបករណ៍គ្រឿង

ឧបករណ៍បញ្ជូន

កញ្ចប់យោង
ខ្សែបញ្ជូន

ឧបករណ៍គ្រប់គ្រងដែលមានគុណភាព

ឧបករណ៍វាស់សំណើមផលិតផល
ម៉ាស៊ីនវាស់សំណើមគ្រាប់មួយគ្រាប់
ម៉ាស៊ីនស្តែនគុណភាពអង្ករ

ប្រព័ន្ធគ្រប់គ្រង


ប្រព័ន្ធគ្រប់គ្រងវ៉ៃឆ្លាកកសិកម្ម

② ម៉ាស៊ីនប្រឡេះគ្រាប់ពោត

ប្រឡេះគ្រាប់ពោត និងស្លូតពោតស្វ័យប្រវត្តិ ឬក៏ជាមួយការប្រើដោយម៉ាស៊ីនផ្គុំខ្យល់។

ឧ្ម	SS-135
សមត្ថភាព តោន/ម៉	8~13.5
ការប្រើប្រាស់	ស្លូតពោត*
វិមាត្រ LxWxH ម.ម	1,933x1,766x2,548
ទម្ងន់សរុប គ.ក្រ ប្រហែល	558 មានម៉ូទ័រ
ការប្រើប្រាស់ថាមពល kW	7.5
អគ្គិសនី	3P, 220V/380V/415V/440V, 50/60Hz
បណ្តោយស៊ីឡាំង ម.ម	1197
វិធីប្រមូលផល	ឧបករណ៍បញ្ជូនផ្ទុក
វិធីបញ្ចេញស្លូតពោត	ឧបករណ៍បង្វិលស្លូតពោត
វិធីបញ្ចូល	ឧបករណ៍បញ្ជូនបន្ទុះ

វិមាត្រ



- * តម្រូវការដាក់លាក់សម្រាប់គ្រាប់ពូជ សូមទំនាក់ទំនងផ្នែកលក់របស់ SUNCUE
- អតិថិជនជាអ្នកទទួលខុសត្រូវលើខ្សែសង្វាក់បញ្ចូល បញ្ចេញនិងការកម្ចាត់ភាពមិនបរិសុទ្ធត្រឹមត្រូវ
- ស៊ីឡាំងប្រមូលផលបន្ទាប់ពីបកសម្បត្តិ
- រូបភាពនិងទំហំគ្រាន់តែជាការសម្រាប់ប៉ុណ្ណោះ ជាក់ស្តែងតាមតម្រូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ




SS-135

④ ម៉ាស៊ីនសម្អាតមុនសម្បត្តិ

គ្រាប់ធញ្ញជាតិត្រូវឆ្លងកាត់ការរំងមុន បង្កើនភាពស្អាតស្មើគ្នា បង្កើនសមត្ថភាពផ្ទុក និងប្រសិទ្ធភាពនៃការសម្បត្តិ
សន្សំសំចៃថាមពល និងប្រេងឥន្ធនៈ បង្កើនល្បឿនសម្បត្តិ កាត់បន្ថយគ្រាប់សើមនិងស្ងួត

ឧ្ម	SPC-15	SPC-50
សមត្ថភាព តោន/ម៉	5~15	20~50
ការប្រើប្រាស់:	ស្រូវ ស្រូវសាលី ស្រូវបាឡែ ពោត ស្រូវសាលី ។ល។	
វិមាត្រ ម.ម	បណ្តោយជារួម	2,173
	ទទឹងជារួម	1,853
	កម្ពស់ជារួម	1,756
ទម្ងន់សរុប គ.ក្រ ប្រហែល	900	2,200
ការប្រើប្រាស់ថាមពល kW	3	7.87
អគ្គិសនី	3P, 220V/380V/415V/440V, 50/60Hz	
មុខងារ	អំនុំនិងរំង	

ដំណើរការ



- រូបភាពនិងទំហំគ្រាន់តែជាការសម្រាប់ប៉ុណ្ណោះ ជាក់ស្តែងតាមតម្រូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ
- ដើម្បីទ្រនក់ចំណី ផលបញ្ចេញ ផលបញ្ចេញ បំពង់ខ្យល់ អាចប្រើសរសៃស្រូវបាន
- សមត្ថភាពកែច្នៃផ្នែកការប្រើប្រាស់ម៉ាស៊ីនត្រូវប្រសើរឡើងបន្ថែម ប្រសិនបើអតិថិជនសុំទិញម៉ាស៊ីនសម្អាតមុនសម្បត្តិ នេះសមត្ថភាពកែច្នៃជាក់ស្តែងអាចនឹងទាបជាងការរំពឹងទុក



SPC-15



SPC-50

សមត្ថភាព
15 ~ 50
តោន/ម៉

10 ស៊ីក្លូន

ការដំឡើងអាចបត់បែនបាន៖ ឧបករណ៍បំបែកធ្នូលីវនិងមិនរងផលប៉ះពាល់ដល់ទីតាំងដំឡើងឡើយ មិនថាដំឡើងផ្នែកឬបញ្ឈរនោះទេ


ប្រើប្រាស់សម្ភារៈតិច៖ មិនចាំបាច់មានការផ្លាស់ប្តូរសម្ភារៈជាប្រចាំ ដូចជាចង់ជាដើម

មានប្រសិទ្ធភាពខ្ពស់ក្នុងការចាប់យកធ្នូលីវ៖ ដំណើរការបានល្អ ទោះបីស្ថិតក្នុងបរិយាកាសមានធ្នូលីវនិងសំណើមក៏ដោយ

ការកំណត់ផ្ទៃដីក្នុងការបង្កើនប្រសិទ្ធិ៖ អាចកាត់បន្ថយទំហំបន្ទប់ធ្នូលីវ

ជៀសវាងការបំពុលទឹក និងក្លិនស្អុយ៖ រំដោះការប្រើប្រាស់ពីការបំពុលទឹកនិងក្លិនស្អុយ ដែលបណ្តាលមកពីប្រព័ន្ធប្រមូលធ្នូលីវសើម

ការប្រមូលផ្តុំដើម្បីដោះស្រាយជៀសវាងការផ្អាកដំណើរការ៖ បោសសម្អាតកាកសំណល់ប្រមូលផ្តុំដើម្បីដោះស្រាយជៀសវាងពេលសម្ងាត់មិនដំណើរការ



SUPER-300 + CL-10H / CL-10V*2

ខ្ទង់		CL-10H ប្រភេទផ្តែក	CL-10V ប្រភេទបញ្ឈរ
វិមាត្រ	LxWxH ម.ម	2,058x1,380x1,691	1,691x1,413x2,630
ទម្ងន់សរុប	គ.ក្រ ប្រហែល	530	560
ការប្រើប្រាស់ថាមពល	kW	7.5	
អគ្គិសនី		3P, 220V/380V/415V/440V, 50/60Hz	

- បរិក្ខារបន្ទប់ធ្នូលីវត្រូវរៀបចំផែនការរួមគ្នាជាមួយថ្មីដែលនេះ សូមទំនាក់ទំនងសេវាកម្ម SUNCUE សម្រាប់ព័ត៌មានលម្អិតបន្ថែម
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ
- យោងតាមម៉ូតូម៉ាស៊ីនសម្ងាត់ម៉ូតូCL-10 គំរប់ បន្ទប់បញ្ចេញ បំពង់ផ្សែង ជើងទ្រ រោងនិងឧបករណ៍ផ្សេងៗទៀត
 - នៅពេលប្រើCL-10តែមួយ ត្រូវមានចងសម្រាប់ដាក់ធ្នូលីវ តាមការប្រើរបស់អតិថិជន



ប្រភេទសាកសម	
SUPER-300	+ CL-10x2
PHS-320	
SUPER-120	+ CL-10x1
PHS-130	
CPR-165	

15 ប្រព័ន្ធគ្រប់គ្រងវ៉ែស្តាតកសិកម្ម

ងាយស្រួលក្នុងការតំឡើង៖

*គ្រាន់តែដំឡើងម៉ូឌុលហ្វាយវ៉ែយរបស់ SUNCUE ទាញយកកម្មវិធីនិងធ្វើអោយប្រព័ន្ធកសិកម្មក្លាយជាឌីជីថល

ការបង្ហាញស្ថានភាពនិងពេលវេលាជាក់ស្តែង៖

បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដោយប្រើប្រាស់កម្មវិធី (APP) ដើម្បីតាមដានស្ថានភាពម៉ាស៊ីនសម្ងាត់ និងចង្អៀងក្នុងពេលជាក់ស្តែង

ការជូនដំណឹងអំពីកំហុស៖


ទទួលបានការជូនដំណឹងតាមរយៈកម្មវិធី (APP) សម្រាប់កសិកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពនិងឆ្លាតវៃ

តាមដានបានច្រើនកន្លែង៖

អ្នកអាចតាមដានមជ្ឈមណ្ឌលសម្ងាត់ជាច្រើន ដែលជួយ សន្សំសំចៃពេលវេលា កំលាំងនិងកម្មករ

ចែករំលែកជាមួយអ្នកប្រើប្រាស់ច្រើននាក់៖

បន្ថែមអ្នកប្រើប្រាស់ថ្មីដើម្បីចែករំលែកព័ត៌មានសម្រាប់ការគ្រប់គ្រងរួមគ្នា



ម៉ូឌុលហ្វាយវ៉ែយភ្ជាប់ជាមួយបន្ទះឈីប*

ភាសាអង់គ្លេស



- *ប្រព័ន្ធនេះត្រូវតំឡើងម៉ូឌុលWiFiម៉ាស៊ីនសម្ងាត់SUNCUEទាញយកកម្មវិធីនិងធ្វើអោយប្រព័ន្ធកសិកម្មក្លាយជាឌីជីថល ការភ្ជាប់WiFiកំរិត2.4GHz
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ

12 ឧបករណ៍វាស់សំណើម ចល័ត



TD-6
ស្រូវនិងស្រូវសាលី



VS-6
គ្រាប់ពូជបន្លែ



TA-B
សណ្តែកសៀង ពោត



ខ្ទង់	TD-6 / VS-6 / TA-B						
ការអនុវត្តនិងការវាស់ លទ្ធផលតេស្តគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ គ្រាប់ចេញជាកំរងដែលមានសំណើមលើសពីជួរវាស់មិនអាចអនុវត្តបានទេ	TD-6	វាស់៖ ស្រូវ	8.7~40.0%	អង្ករសម្រូប	9.1~40.0%	អង្ករ	9.8~20.0%
		ស្រូវសាឡី	8.0~34.3%	ស្រូវសាលី	8.6~35.0%	ស្រូវសាឡី	8.4~34.7%
	VS-6	រ៉ែបស៊ីត	5.5~20.0%	ប៉េងប៉ោះ	7.8~20.0%	ក្រូសក់	7.2~20.0%
		ម្ទេស	5.9~20.0%	ត្រប់	7.1~20.0%	ឆៃថាវ	4.9~20.0%
	TA-B	សណ្តែកសៀង ពោត		9~30%			
វិមាត្រ	LxWxH ម.ម		172x100x75				
ទម្ងន់សរុប ប្រហែល			500g				
ប្រើប្រាស់កំរិតកំដៅ			5~40°C ករណីលើកលែងសម្រាប់ការកើតទឹកសន្សើម				
ថាមពលអគ្គីសនី			No.3 ៗAA ថ្មីស្លូតិ 1.5Vx4 units ប្រសិនបើមិនប្រើរយៈពេលយូរ ដកថ្មចេញ				

- សម្រាប់រង្វាស់សំណើមស្រូវសាលី TD-6៖ដោយសារការរចនារបស់ TD-6 គឺស្របតាមខ្សែកោងក្រិតរបស់ស្រូវនៅប្រទេសជប៉ុន អ្នកប្រើប្រាស់អាចទទួលបានលទ្ធផលតេស្តសំណើមខុសគ្នា ដោយសារអចរនៅក្នុងតំបន់សីតុណ្ហភាពផ្សេងៗ សំណើមដែលទាក់ទង និងរាងគ្រាប់ធញ្ញជាតិ សូមធ្វើការត្រួតតាមស្តង់ដារជាតិរបស់អ្នក ដូចជាវិធីសាស្ត្រសម្ងាត់ដោយឡ (សម្ងាត់គ្រាប់ធញ្ញជាតិដែលបុក 5g នៅក្នុងឡនៅសីតុណ្ហភាព 105°C រយៈពេល 5 ម៉ោង) ឬធ្វើតាមរបៀបការវាស់សំណើមនៅលើ TD-6 ជាមួយនិងស្តង់ដាររបស់មូលដ្ឋានដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ ដូច្នេះ មាតិកា សំណើមដែលបានចុះបញ្ជីនៅលើ TD-6 គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ

27 ថង់សម្រាប់ដាក់ធ្នូលីវ

ស្វ័យប្រវត្តិទាំងអស់៖

បច្ចេកទេសការគ្រប់គ្រងស្វ័យប្រវត្តិទាំងអស់
ការគ្រប់គ្រងការសម្អាតផេះស្វ័យប្រវត្តិនិងការរចនាយ៉ាងសុវត្ថិភាព


សមត្ថភាពខ្ពស់៖

ការរចនាដ៏ល្អឥតខ្ចោះរបស់ចង្អៀងដុតអង្កាម SUNCUE
ធ្វើអោយការប្រព្រឹត្តទៅដល់កំរិតស្តង់ខ្ពស់

ប្រសិទ្ធភាពខ្ពស់៖


វាប្រមូលផ្តុំភាគល្អិតធ្នូលីវ និងសារធាតុកខ្វក់បានយ៉ាងមានប្រសិទ្ធភាព
ដែលធ្វើឲ្យផ្សែងចេញមកស្អាត និងកាត់បន្ថយការបំពុល

វិមាត្រ
ឯកតា ម.ម



ខ្ទង់	BF-130		
ថង់សម្រាប់ដាក់ធ្នូលីវ BF-130	វិមាត្រ	LxWxH ម.ម	3,389x3,209x8,592
	ទម្ងន់សរុប	គ.ក្រ ប្រហែល	4,200
	អគ្គិសនី		3P, 220V/380V/415V/440V, 50/60Hz
	ការប្រើប្រាស់ថាមពល	kW	0.95
ឧបករណ៍បន្ថែមដែលត្រូវការ	ការគ្រប់គ្រង	ការពារកំដៅលើស ការជូនដំណឹងពីសម្អាតលើស ការសម្អាតដោយស្វ័យប្រវត្តិ ការបញ្ចេញផេះដោយស្វ័យប្រវត្តិ	
	ប្រព័ន្ធខ្យល់	បរិមាណខ្យល់ត្រូវការ 720លីត្រ/ម៉ោង បរិមាណថាមពលត្រូវ10HP ផុងខ្យល់600លីត្រ	
	កង្ហារបឺតផ្សែងចង្អៀង	20HP	

- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ



BF-130



៥ កម្រិតយោង

ប្រអប់លេខម៉ូទ័រSE-13, SE-25, SE-35SE-70 ដំណើរការដោយការបញ្ជូនកំលាំងផ្ទាល់

ប្រអប់លេខម៉ូទ័រSE-120ធ្វើការបញ្ជូនផ្ទាល់តាមរយៈច្រវាក់ដែលមានឧបករណ៍ការពារការបញ្ជ្រាស

ការលើកគ្រាប់ និងរចនាម៉ូតធន់មាំ ធានាថាគ្រាប់ធញ្ញជាតិមិនបាក់បែក។

គ្មានការបញ្ចៀសខ្សែក្រវ៉ាត់ V ក្នុងការរំកិល ការផ្ទុះ ការបាក់ និងការស្ទុះ។




ប្រអប់លេខម៉ូទ័រ

ខ្ទង់		SE-13	SE-25	SE-35	SE-50	SE-70	SE-120
សមត្ថភាព ស្រូវ គោន/ម៉ែ ប្រហែល		13	25	35	50	70	120
ការប្រើប្រាស់ៈ	បរិមាណទំងន់	ស្រូវ : >560g/លីត្រ, ស្រូវសាលី : >680g/លីត្រ, ពោត : >690g/លីត្រ ប្រភេទសណ្តែកជាដើម					
វិមាត្រ	A.បណ្តោយជារួម ម.ម	670	1,190	1,300	1,410	1,704	2,960
	B.ទទឹងជារួម ម.ម	800	1,030	1,050	1,300	1,390	1,716
	C.កម្ពស់ជារួម ម៉ែត្រ	4.9~8.9	3~13	7.4~15.4	15.5~22.4	7.6~18.7	18.8~26.6
ទម្ងន់សរុប គ.ក្រ ប្រហែល		250 *កម្ពស់=8,956ម.ម	620 *កម្ពស់=13,010ម.ម	820 *កម្ពស់=13,470ម.ម	1,640 *កម្ពស់=21,740ម.ម	1,926 *កម្ពស់=14,707ម.ម	2,890 *កម្ពស់=20,013.5ម.ម
ការប្រើប្រាស់ថាមពល kW		1.5	2.2	2.2	3.7	3.7	5.5
អគ្គិសនី		3P, 220V/380V/415V/440V, 50/60Hz					

- ជើងទ្រនិងការថែទាំ ធុងបញ្ចូល ធុងបញ្ចេញ បំពង់ខ្យល់ អាចជ្រើសរើសបាន
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ

- សមត្ថភាពដែលបានរាយខាងលើគឺផ្អែកលើ៖ ទម្ងន់គេស្ករស្រូវ៖ 1លីត្រ=560ក្រាមឡើងទៅ ទម្ងន់គេស្ករស្រូវសាលី៖ 1លីត្រ=680ក្រាមឡើងទៅ ទម្ងន់គេស្ករពោត៖1លីត្រ=690ក្រាមឡើងទៅ

វិមាត្រ



SE-120


៧ ខ្សែបញ្ជូន

ទីតាំងបញ្ចូលនិងបញ្ចេញអាចកំណត់បានតាមតម្រូវការរបស់អ្នក

ឧបករណ៍បញ្ជូនខ្យល់រក្សាធូលីនៅខាងក្នុង ជាប់ធន់ មានប្រសិទ្ធភាព និងមានសំឡេងតិច

ការរចនាពិសេសសម្រាប់ការបញ្ចូលគ្រាប់ពូជដែលកាត់បន្ថយការលាយឡំគ្នា

និងមិនប៉ះពាល់ដល់គ្រាប់ពូជ មិនប្រេះស្រាំ




SFC-120



ប្រអប់លេខម៉ូទ័រ

ខ្ទង់		SFC-30		SFC-50					SFC-120					SFC-150					
សមត្ថភាព ស្រូវ គោន/ម៉ែ ប្រហែល		30		50					120					150					
ការប្រើប្រាស់ៈ បរិមាណទំងន់		ស្រូវៈ >560g/លីត្រ, ស្រូវសាលីៈ >680g/លីត្រ, ពោតៈ >690g/លីត្រ ប្រភេទសណ្តែកជាដើម																	
វិមាត្រ	A.បណ្តោយជារួម ម៉ែត្រ	<19.9	20~29.9	<9.9	10~19.9	20~29.9	30~44.9	45~55	17~20.9	21~30.9	31~40.9	41~50.9	51~61	<17	17~25.9	26~33.9	34~42.9	43~51	
	B.ទទឹងជារួម ម.ម	980	1,110							1,795									
	C.កម្ពស់ជារួម ម.ម	880	990							1,445									
ទម្ងន់សរុប គ.ក្រ ប្រហែល		1,380 *បណ្តោយវែង=19,054ម.ម	2,440 *បណ្តោយវែង=20,734 ម.ម							5,400 *បណ្តោយវែង=21,090 ម.ម									
ការប្រើប្រាស់ថាមពល kW		2.2	3.7	2.2	3.7	5.5	7.5	11	7.5	11	15	18.5	22	7.5	11	15	18.5	22	
អគ្គិសនី		3P, 220V/380V/415V/440V, 50/60Hz																	

វិមាត្រ



- ជើងទ្រនិងការថែទាំ ធុងបញ្ចូល ធុងបញ្ចេញ បំពង់ខ្យល់ អាចជ្រើសរើសបាន
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ
- សមត្ថភាពដែលបានរាយខាងលើគឺផ្អែកលើ៖ ទម្ងន់គេស្ករស្រូវ៖ 1លីត្រ=560ក្រាមឡើងទៅ ទម្ងន់គេស្ករស្រូវសាលី៖ 1លីត្រ=680ក្រាមឡើងទៅ ទម្ងន់គេស្ករពោត៖1លីត្រ=690ក្រាមឡើងទៅ

13 កុងទ័រវាស់សំណើមគ្រាប់មួយគ្រាប់

សមត្ថភាពក្នុងការបញ្ជាក់ពីសំណើម៖

អង្ករនិងស្រូវសាលី ដែលងាយនិងស្ងួតមិនល្អ អាចកំណត់បានដោយគ្រាន់តែក្រឡេកមើល

បន្ថែមមុខងារវាស់ស្ទង់អង្ករលឿនលឿន៖

បើប្រៀបធៀបជាមួយរបៀបធម្មតា លឿននៃការរកឃើញកើនឡើងទ្វេដង

ហើយពេលវេលាសម្រាប់ការរកឃើញត្រូវបានកាត់បន្ថយយ៉ាងខ្លាំង

គ្រាប់ធញ្ញជាតិនីមួយៗត្រូវបានបញ្ជាក់ពីវាស់យ៉ាងត្រឹមត្រូវ៖

បើធៀបពីម៉ាស៊ីនវាស់សំណើមដៃ វាមិនប៉ះពាល់គ្រាប់សំណើមខ្ពស់ និងអាចវាស់បានត្រឹមត្រូវទេ



CTR-500FS

ខ្ទង់	CTR-500FS			
ប្រភេទវាស់ ចន្លោះវាស់ ពេលវេលាវាយកាសសីតុណ្ហភាពចន្លោះ20°C	អង្ករសម្រូប*	11.1~ប្រហែល 20%	អង្ករសំរូបគ្រាប់វែង#	10.2~ប្រហែល 20%
	អង្ករ*	11.4~ប្រហែល 20%	អង្ករគ្រាប់វែង#	10.6~ប្រហែល 20%
	ស្រូវសាលី*	10.2~ប្រហែល 40%	ស្លុងជារ	10.0~ប្រហែល 45%
	ស្រូវសាឡី*	9.0~ប្រហែល 36%	កំពុងសម្ងួតស្រូវ*	11.0~ប្រហែល 40%
	ស្រូវសាឡី*	11.4~ប្រហែល 30%	វាស់ៈស្រូវ	10.0~ប្រហែល 40%
	ស្រូវប្លូក*	11.1~ប្រហែល 30%	ស្រូវគ្រាប់វែង#	9.2~ប្រហែល 40%
វិមាត្រ W×D×H ម.ម	246×293×310 (មិនរាប់បញ្ចូលការលយចេញ)			
ទម្ងន់សរុប គ.ក្រ	11.2			
ជ្រើសរើសភាសា	អក្សរបូរាណ អង់គ្លេស ឆប៉ូន កូរ៉េ អក្សរសម័យ			
ព្រីនអក្សរ	អក្សរបូរាណ អង់គ្លេស ឆប៉ូន			
អគ្គិសនី	AC110V-120V 50/60Hz			

- ការជូនដំណឹងសម្រាប់ការវាស់វែង : សំណើមនិងមានភាពខុសគ្នាអាស្រ័យលើតំបន់ សីតុណ្ហភាពជុំវិញ សំណើមដែលទាក់ទង និងប្រភេទគ្រាប់ធញ្ញជាតិ សូមធ្វើការត្រួតតាមស្តង់ដារជាតិ ដូចជាវិនិស្ស័យសម្ងួតដោយប្រើឡ៖ ដោយដាក់គ្រាប់ធញ្ញជាតិដែលកិនរួច ៥ក្រាម នៅក្នុងឡ ហើយសម្ងួតនៅសីតុណ្ហភាព ១០៥°C រយៈពេល ៥ម៉ោង ឬធ្វើតារាងទិន្នន័យដោយប្រៀបធៀបសំណើមដែលបានធ្វើតេស្តពីមន្ទីរចំណីអាហារមូលដ្ឋាន សូមយោងទៅតារាងទិន្នន័យដើម្បីទទួលបានសំណើមគ្រាប់ធញ្ញជាតិដែលត្រឹមត្រូវ
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ
- គ្រាប់ធញ្ញជាតិមួយចំនួនអាចមានការបំបាក់ក្នុងការវិភាគ
- ជួរវាស់វែងអាចខុសគ្នាទៅតាមសីតុណ្ហភាពជុំវិញ



14 ម៉ាស៊ីនស្តែនគុណភាពអង្ករ

ពិនិត្យគ្រាប់ធញ្ញជាតិ1000គ្រាប់ក្នុងរយៈពេល5វិនាទី៖

ចាប់ផ្តើមរហូតដល់លទ្ធផលបោះពុម្ព គឺចំណាយពេលត្រឹមតែ5វិនាទីប៉ុណ្ណេះ លឿនជាងបុគ្គលិកជំនាញណាស់

ធន់និងធូលី ប្រើប្រាស់បានយូរអង្វែង៖

អាយុកាលប្រើប្រាស់បានយូរអង្វែង តាមការរចនាវិធីមាំ ធន់និងធូលី

ងាយស្រួលជួសជុលដោយមិនបាច់ប្រើឧបករណ៍៖

បន្ទះខាងលើនិងមុខក្រោយអាចបើកបានយ៉ាងងាយស្រួល និងរចនាឡើងដើម្បីសម្រួលដល់ការសម្អាត




ES-5




ខ្ទង់	ES-5	
គ្រាប់ធញ្ញជាតិ	ES-5:អង្ករសំរូប	ES-5(អង្ករស):អង្ករសំរូប អង្ករសំរូបស
	ជម្រើស: អង្ករសំរូបស អង្ករសំរូបធឹន អង្ករដំណើបសំរូប	
	ចំណាត់ថ្នាក់សំខាន់	គ្រាប់ពេញ គ្រាប់បាក់បែក ផ្សេងៗ
	ចំណាត់ថ្នាក់វែង	គ្រាប់ពេញ គ្រាប់មិនទាន់ទុំ គ្រាប់បាក់បែក គ្រាប់ប្រេះ សត្វល្អិត អង្ករងាប់ ប្រៃពណ៌
	ចំណាត់ថ្នាក់ល្អិត	គ្រាប់ធញ្ញជាតិមានពណ៌បៃតង គ្រាប់ធញ្ញជាតិផ្សេងទៀត គ្រាប់ធញ្ញជាតិពណ៌សទឹកដោះគោ គ្រាប់ធញ្ញជាតិមិនទាន់ទុំពណ៌បៃតង បាតពោះពណ៌ស គ្រាប់ធញ្ញជាតិល្អ គ្រាប់កោង គ្រាប់ធញ្ញជាតិស្អាត ពណ៌ត្នោតខ្ចី គ្រាប់មិនទាន់ទុំផ្សេងទៀត គ្រាប់ធញ្ញជាតិពន្លក បន្ទាត់ផ្តេកមួយ បន្ទាត់ផ្តេកពីរ គ្រាប់ខូចទ្រង់ទ្រាយ គ្រាប់ត្នោត គ្រាប់ខូច គ្រាប់ធញ្ញជាតិ អង្ករងាប់ពណ៌បៃតង អង្ករងាប់ពណ៌ស អង្ករក្រហម
	ប្រភេទនៃការស្តែន	ផ្លាស់ប្តូរពណ៌ អង្ករងាប់ គ្រាប់ប្រេះ គ្រាប់បាក់បែក អង្ករងាប់ពណ៌ស*
វិមាត្រ	W281×D356×H545 ម.ម	
ទម្ងន់សរុប ប្រហែល	11 គ.ក្រ	
ថាមពលអគ្គិសនី	AC100V±10%	

- * គ្រាប់អង្ករមិនទាន់ពេញ និងអង្ករក្បាលជាឯកសារយោងក្នុងការត្រួតពិនិត្យកសិកម្ម
- បង្ហាញភាសាES-5គឺ**ឆប៉ូន**
- រូបភាពនិងទំហំគ្រាន់តែជាការឯកសារយោងប៉ុណ្ណោះ ជាក់ស្តែងតាមតំរូវការអតិថិជនដែលចុះហត្ថលេខាបញ្ជាទិញនិងការដឹកជញ្ជូនពិតប្រាកដ

ឧបករណ៍ជំនួយមជ្ឈមណ្ឌលសម្ងាត់



ឧបករណ៍ជំនួយចង្រ្កានដុតអង្កាម



រូបភាពបង្ហាញពីការណែនាំ

- 1 ឧបករណ៍បញ្ជូនបន្ទះ

2 ម៉ាស៊ីនប្រឡេះគ្រាប់ពោត

3 រណ្តៅស្រូវ

4 ម៉ាស៊ីនសម្អាតមុនសម្ងាត់

5 កញ្ចប់យោង

6 ស៊ីឡូស្រូវសើម

7 ខ្សែបញ្ជូន

8 ម៉ាស៊ីនសម្ងាត់មានប្រព័ន្ធបញ្ចេញខ្យល់

9 ម៉ាស៊ីនសម្ងាត់ចរន្ត

10 ស៊ីក្លូន

11 ធុងដាក់ស្រូវស្ងួត

12 ឧបករណ៍វាស់សំណើម ចល័ត

13 កុងទ័រទ័រវាស់សំណើមគ្រាប់មួយគ្រាប់

14 ម៉ាស៊ីនស្កេនគុណភាពអង្កាម

15 ប្រព័ន្ធគ្រប់គ្រងវ៉ែន្លាតកសិកម្ម
- 16 ប្រអប់មេបញ្ជាទូរស័ព្ទ

17 ឧបករណ៍ស៊ីក្លូន

18 បន្ទប់ប្រមូលផល

19 បន្ទប់ប្រមូលផលដោយទំនាញ

20 បន្ទប់ប្រមូលផលផ្ទៃចាញ់ទឹក

21 ឧបករណ៍តៀវ

22 ម៉ាស៊ីនផ្គុំអង្កាម

23 តោដាក់អង្កាម

24 ធុងស្តុកអង្កាម

25 ឡអង្កាម

26 កន្លែងបញ្ជូន

27 ថង់សម្រាប់ដាក់ផលិតផល

28 កង្ហារប៊ីតខ្យល់

29 ធុងជេ
- *នៅទីនេះគ្រាន់តែការងារឧបករណ៍ជំនួយមួយចំនួនប៉ុណ្ណោះ សូមទំនាក់ទំនងផ្នែកលក់របស់ក្រុមហ៊ុន SUNCUE